

សេចក្តីប្រកាសផ្តល់ជំនួយដល់អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ ក្នុង “តំបន់ទទួលប្រកាសអនុញ្ញាតផ្ទាល់” ជុំវិញ

១. គោលបំណង និងយុទ្ធសាស្ត្រនៃកម្មវិធី

កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា (3i) គឺជាកម្មវិធីដែលមានរយៈពេល៥ឆ្នាំនិងទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី ដើម្បីជួយក្រុមហ៊ុនឯកជនដែលវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ ការអនុវត្តកម្មវិធីត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន ភើឡេរ៉ាដ្យូម (Palladium) ។

កម្មវិធីនេះនឹងផ្តល់ជំនួយដើម្បីជំរុញការវិនិយោគក្នុងទីតាំង ដែលមិនសូវមានការទាក់ទាញ ប្រសិនបើគ្មានជំនួយ។

3i នឹងអនុវត្តនីតិវិធីដែលមានកម្រិតបទដ្ឋានខ្ពស់ក្នុងពេលធ្វើការជាមួយក្រុមហ៊ុនឯកជនដើម្បីស្នើសុំជំនួយសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្ទៃ ឬពង្រីកបន្ថែម។ កម្មវិធីនឹងផ្តល់ជំនួយឲ្យតែការវិនិយោគណាដែលមិនសូវមានការទាក់ទាញ ហើយមិនអាចសម្រេចបានដោយខ្លួនឯងប្រសិនបើគ្មានជំនួយ។

២. ការគាំទ្រដល់វិស័យទឹកស្អាត

ក្នុងវិស័យទឹកស្អាត មានតំបន់មួយចំនួន ដែលអ្នកផ្តល់សេវាទឹកស្អាតតាមបំពង់កំពុងធ្វើអាជីវកម្មប៉ុន្តែពុំទាន់បានទទួលប្រកាសអនុញ្ញាត២០ឆ្នាំ ពីក្រសួងឧស្សាហកម្មនិងសិប្បកម្មនៅឡើយ។ ហើយក៏មានកន្លែងខ្លះដែលអ្នកផ្តល់សេវាទឹកស្អាតបានទទួលការអនុញ្ញាតពីមេឃុំក្នុងការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ក៏ប៉ុន្តែពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធបំពង់ទឹកនៅឡើយ។ អ្នកផ្តល់សេវាទឹក ភាគច្រើនកំពុងផ្គត់ផ្គង់ទឹកនៅដែលមិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម ឬគ្រាន់តែធ្វើប្រព្រឹត្តកម្មក្នុងកំរិតមូលដ្ឋាន ប៉ុណ្ណោះ។ អ្នកផ្តល់សេវាទឹកទាំងនោះត្រូវការទុនបន្ថែមដើម្បីកែលំអ ឬសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹករបស់ខ្លួនឲ្យត្រូវនឹងកម្រិតបទដ្ឋាន ដែលស្របតាមបទបញ្ជាគ្រឹះស្ថានក្រសួង។ ក្នុងបរិបទនេះ សេចក្តីប្រកាសអនុញ្ញាតផ្ទាល់នឹងត្រូវបានផ្តល់អោយ។

ក្រសួងឧស្សាហកម្ម និងសិប្បកម្មចាត់ចំណាត់ថ្នាក់អ្នកផ្តល់សេវាប្រភេទនេះជាអាទិភាពចំបងដើម្បី 3i ធ្វើការជាមួយ។ មានជំនួយប្រភេទដែល 3i អាចផ្តល់ឲ្យអ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ដែលចាប់អារម្មណ៍ស្នើសុំប្រកាសអនុញ្ញាតផ្ទាល់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម៖

១. ជំនួយបច្ចេកទេស៖ ជាការផ្តល់ប្រឹក្សាបច្ចេកទេសដល់អ្នកផ្តល់សេវាទឹកស្អាត ដើម្បីជួយពួកគាត់ក្នុងការដាក់ពាក្យស្នើសុំប្រកាសអនុញ្ញាត។ ជំនួយបច្ចេកទេសនេះនឹងត្រូវផ្តល់ដោយបុគ្គលិក 3i ឬទីប្រឹក្សា ឬភាគីទីបីដែលឧបត្ថម្ភដោយ 3i ដើម្បីផ្តល់នូវសេវាកម្មជាក់លាក់។

២. ជំនួយការស្រាវជ្រាវ និងធ្វើផែនការ៖ ៣ អាចផ្តល់ទុនសំរាប់រៀបចំធ្វើការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងវិនិយោគប្រាំឆ្នាំ។

៣. ជំនួយហិរញ្ញវត្ថុឥតសំណងដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ៖ ជំនួយឥតសំណងនេះត្រូវបានផ្តល់អោយអ្នកផ្តល់សេវាទឹកស្អាតជាផ្នែកមួយនៃទុនបដិភាគដែលព្រមព្រៀងដោយ ៣ និងអ្នកផ្តល់សេវាទឹកស្អាត។

៤. ជំនួយសម្រាប់ភ្ជាប់បណ្តាញទឹកដល់អ្នកប្រើប្រាស់៖ ៣ អាចពិចារណាក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារក្រីក្រ សាលារៀន និងមន្ទីរពេទ្យដើម្បីភ្ជាប់ទឹកស្អាត។ ជំនួយបែបនេះនឹងផ្តល់តាមរយៈអ្នកផ្តល់សេវាទឹកស្អាត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយ ៣។

៣ ធ្វើការជិតស្និទ្ធជាមួយនឹងក្រសួងដើម្បីជួយអ្នកផ្តល់សេវាទឹកស្អាតកែលំអហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតតាមបំពង់អោយស្របតាមបទដ្ឋានអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទនៃប្រទេសកម្ពុជា និងដើម្បីទទួលបានប្រកាសអនុញ្ញាត ២០ឆ្នាំសំរាប់អាជីវកម្មនេះ។

៣. វិធីសាស្ត្រក្នុងការផ្តល់ជំនួយ

លក្ខខណ្ឌចំបងក្នុងការផ្តល់ជំនួយរួមមានដូចខាងក្រោម៖

១. គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកត្រូវតែជាគម្រោងបដិភាគហិរញ្ញវត្ថុ រវាងអ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ និង ៣។ ជាទូទៅ អ្នកផ្តល់សេវាទឹកត្រូវចេញទុនបដិភាគភាគច្រើននៃគម្រោងទាំងមូល។

២. រាល់ជំនួយពី ៣ គឺជាជំនួយឥតសំណង មិនតម្រូវឲ្យសងត្រលប់មកវិញឡើយ។

៣. អ្នកផ្តល់សេវាទឹកស្អាតត្រូវទទួលខុសត្រូវក្នុងការសាងសង់គម្រោងទាំងមូល ការប្រតិបត្តិការ ការថែទាំជួសជុល និងរុះរើ(បិទបញ្ចប់)នៅពេលអនាគត ប្រសិនបើចាំបាច់។

៤. ៣ ជួយធ្វើឲ្យការវិនិយោគក្នុងអាជីវកម្មមានភាពស្ថិតស្ថេរ និងជួយអាជីវកម្មដែលទំនងមិនអាចដំណើរការដោយខ្លួនឯងបានក្នុងពេលអនាគតដ៏ខ្លី។

៥. ៣ នឹងចេញទុនបដិភាគរបស់ខ្លួន បន្ទាប់ពីអ្នកផ្តល់សេវាទឹកស្អាតបំពេញបាននូវលទ្ធផលជាក់លាក់ណាមួយ (ឧទាហរណ៍ ផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធ ឬគ្រឿងម៉ាស៊ីនណាមួយ)។ លទ្ធផល និងចំនួនទុនបដិភាគដែលត្រូវបង់នឹងត្រូវបញ្ជាក់ក្នុងកិច្ចព្រមព្រៀង។

៦. ៣ នឹងធ្វើការពិនិត្យលើភាពស្របច្បាប់របស់អាជីវកម្ម និងផលប៉ះពាល់ផ្នែកបរិស្ថាន ហើយផ្តល់ជំនួយដល់អាជីវករណាដែលមានកេរ្តិ៍ឈ្មោះល្អ និងមានប្រវត្តិប្រតិបត្តិការត្រឹមត្រូវតែប៉ុណ្ណោះ។

៤. ដំណើរការគ្រប់គ្រងជំនួយ

ការគ្រប់គ្រងជំនួយនឹងធ្វើឡើងដូចខាងក្រោម៖

សកម្មភាព
ការសម្តែងចំណាប់អារម្មណ៍

សកម្មភាព
<ul style="list-style-type: none"> • 3i ប្រកាសស្វែងរក អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ ដែលមានចំណាប់អារម្មណ៍ដាក់ពាក្យស្នើសុំជំនួយពី 3i • អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ដែលមានចំណាប់អារម្មណ៍គួរចុះឈ្មោះចូលរួមសិក្ខាសាលាស្តីពីដំណើរការនៃការជ្រើសរើស និងផ្តល់ជំនួយ តាមរយៈអ៊ីម៉ែល info@3icambodia.org ឬ ទូរស័ព្ទលេខ ០៨១ ២២២ ៧០៧ • អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ចូលរួមសិក្ខាសាលាស្តីពី ដំណើរការនៃការជ្រើសរើស និងផ្តល់ជំនួយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង០៩ព្រឹក នៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តបន្ទាយមានជ័យ។ • អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ត្រូវរៀបចំ និងដាក់ពាក្យស្នើសុំជំនួយ ត្រឹមបញ្ចប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨។ • 3i នឹងដំណើរការពាក្យស្នើសុំជំនួយទាំងអស់។ អ្នកផ្តល់សេវាទឹកស្អាតត្រូវបំពេញតាមលក្ខខណ្ឌចូលរួមទាំងអស់ដែលបានកំណត់ក្នុងចំណុចទី៥ “លក្ខខណ្ឌក្នុងការចូលរួម”។
<p>ការសិក្សាសមិទ្ធិលទ្ធភាពលើកដំបូង</p> <ul style="list-style-type: none"> • 3i នឹងធ្វើការជិតស្និទ្ធជាមួយអ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ដែលត្រូវលក្ខខណ្ឌ ដើម្បីធ្វើការវាយតម្លៃជាដំបូងនៃសមិទ្ធិលទ្ធភាពរបស់គម្រោង។ ការវាយតម្លៃនេះរាប់បញ្ចូលទាំង ការផ្ទៀងផ្ទាត់លក្ខខណ្ឌចូលរួមទាំងអស់ដែលចែងក្នុងជំពូក៥ ការវេចនាជារួម តម្លៃប៉ាន់ស្មានដំបូង ការពិនិត្យលើការគាំទ្រពីសហគមន៍និងអាជ្ញាធរក្នុងតំបន់ ពិនិត្យលើភាពស្របច្បាប់ និងគណនាទំហំជំនួយប្រហាក់ប្រហែលមួយ។ • 3i នឹងផ្តល់ការប៉ាន់ស្មានជាបឋម ស្តីអំពីទំហំនៃជំនួយ ជូនអ្នកផ្តល់សេវាទឹកស្អាតទាំងអស់ដែលជាប់គ្រប់លក្ខខណ្ឌក្នុងកំឡុងពេលនៃការសិក្សាសមិទ្ធិលទ្ធភាពលើកដំបូង។ អ្នកផ្តល់សេវាទឹកស្អាតត្រូវសម្រេចចិត្តថាបន្តទៅដំណាក់កាលបន្ទាប់ឬអត់។ • 3i នឹងជួយអ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ ដើម្បីរៀបចំធ្វើការសិក្សាសមិទ្ធិលទ្ធភាពលម្អិត ក្នុងគោលបំណងស្នើសុំជំនួយ។
<p>ការសិក្សាសមិទ្ធិលទ្ធភាព៖ ការសិក្សាបច្ចេកទេស និងផែនការ</p> <ul style="list-style-type: none"> • 3i នឹងជួយអ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ដែលទទួលយកការប៉ាន់ស្មានបឋម ធ្វើការសិក្សាសមិទ្ធិលទ្ធភាពលម្អិត ដែលរួមបញ្ចូល ការសិក្សាបច្ចេកទេស ចំណាយសំរាប់ហេដ្ឋារចនាសម្ព័ន្ធ (រួមមានទំហំនៃជំនួយរបស់ 3i លើហេដ្ឋារចនាសម្ព័ន្ធ) និង ផែនការវិនិយោគរយៈពេលប្រាំឆ្នាំ (រួមមានការគណនាតម្លៃទឹក)។

សកម្មភាព
<p>ការស្នើសុំជំនួយវិនិយោគ</p> <ul style="list-style-type: none"> អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ ត្រូវផ្តល់លិខិតស្នើសុំជំនួយវិនិយោគ ដើម្បីភ្ជាប់ជាមួយរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពលម្អិត ជូនគណៈកម្មាធិការត្រួតពិនិត្យរបស់3i ដើម្បីស្នើសុំការអនុម័តលើជំនួយ។
<p>ការត្រួតពិនិត្យ លើសារវារបស់អ្នកផ្តល់សេវាទឹក និង បរិស្ថាន</p> <ul style="list-style-type: none"> 3i នឹងរៀបចំរបាយការណ៍ជាអនុសាសន៍ ជូនគណៈកម្មាធិការត្រួតពិនិត្យរបស់3i ដើម្បីជាជំនួយក្នុងការសម្រេចចិត្តលើការអនុម័តជំនួយ។ របាយការណ៍ជាអនុសាសន៍រួមមាន របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព ការត្រួតពិនិត្យភាពស្របច្បាប់របស់អ្នកផ្តល់សេវាទឹក ការត្រួតពិនិត្យផលប៉ះពាល់បរិស្ថានដែលទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ និងការគណនាទំហំជំនួយ។
<p>ការអនុម័តលើការផ្តល់ជំនួយ</p> <ul style="list-style-type: none"> ដោយផ្អែកលើសំណើសុំជំនួយវិនិយោគ និងរបាយការណ៍អនុសាសន៍របស់3i គណៈកម្មាធិការត្រួតពិនិត្យរបស់ 3i នឹងធ្វើការសម្រេចចិត្តចុងក្រោយទៅលើការអនុម័តផ្តល់ជំនួយ។ ចំពោះជំនួយដែលតិចជាង ទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារអូស្ត្រាលី គណៈកម្មាធិការ ជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ។ ចំពោះជំនួយដែលស្មើឬច្រើនជាង ទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារអូស្ត្រាលី រដ្ឋាភិបាលអូស្ត្រាលី ជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ។ ការសម្រេចចិត្តចុងក្រោយអាចជា ការអនុម័ត ឬ ការអនុម័តដែលមានលក្ខខណ្ឌ ឬក៏គ្មានការអនុម័តដោយភ្ជាប់ជាមួយហេតុផល។
<p>ការចុះកិច្ចសន្យា</p> <ul style="list-style-type: none"> ប្រសិនបើសំណើសុំជំនួយវិនិយោគត្រូវបានអនុម័ត 3i នឹងចរចា កិច្ចសន្យាផ្អែកលើលទ្ធផល (Output Based Contract) ជាមួយនឹងអ្នកផ្តល់សេវាទឹកស្អាតតាមបំពង់។ ជំនួយហិរញ្ញវត្ថុ នឹងត្រូវគិតជាប្រាក់ដុល្លារអូស្ត្រាលី។ អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ សម្រេចថា តើត្រូវចុះហត្ថលេខាលើកិច្ចសន្យាជាមួយ 3i ឬអត់។
<p>នីតិវិធីស្នើសុំអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម</p> <ul style="list-style-type: none"> អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ ត្រូវ ស្នើសុំប្រកាសអនុញ្ញាតរយៈពេល ២០ឆ្នាំ ពីក្រសួងឧស្សាហកម្ម និងសិប្បកម្មសំរាប់តំបន់សេវាកម្មដែលស្នើសុំជំនួយពី3i ។
<p>ការប្រគល់ប្រាក់ជំនួយ</p>

សកម្មភាព
<ul style="list-style-type: none"> • ក្រោយពីចុះកិច្ចសន្យាផ្អែកលើលទ្ធផល អ្នកផ្គត់ផ្គង់ទឹកស្អាតតាមបំពង់អាចអនុវត្តផែនការវិនិយោគ និងចាប់ផ្តើមធ្វើការសាងសង់។ • ការប្រគល់ប្រាក់ជំនួយជូនអ្នកផ្តល់សេវាទឹកស្អាតតាមបំពង់គឺផ្អែកទៅលើការសំរេចបានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលបានចែងក្នុងកិច្ចសន្យាផ្អែកលើលទ្ធផល (Output Based Contract) ជាមួយអ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ ហើយវាអាស្រ័យលើការទទួលបានប្រកាសអនុញ្ញាតរយៈពេល ២០ឆ្នាំពីក្រសួងសំរាប់តំបន់សេវាកម្មដែលស្នើសុំជំនួយពី៣ ។

៥. លក្ខខណ្ឌក្នុងការចូលរួម

៥.១ លក្ខខណ្ឌក្នុងការចូលរួម

ដើម្បីអាចដាក់ស្នើសុំជំនួយរបស់៣បាន និងដើម្បីបន្តទៅដំណាក់កាលបន្ទាប់នៃការជ្រើសរើស អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ ត្រូវមានលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

១. តំបន់សេវាកម្មដែលស្នើសុំជំនួយត្រូវនៅក្នុងខេត្តបន្ទាយមានជ័យ។
២. អ្នកផ្តល់សេវាទឹកស្អាតត្រូវតែ៖
 - កំពុងផ្គត់ផ្គង់ទឹកតាមបំពង់ក្នុងតំបន់សេវាកម្មដែលមិនស្ថិតក្រោមអាជ្ញាបណ្ណរបស់អ្នកដទៃ ឬ
 - ករណីមិនទាន់ផ្គត់ផ្គង់ទឹកតាមបំពង់ ត្រូវមានលិខិតអនុញ្ញាតពីមេឃុំ ដើម្បីផ្គត់ផ្គង់ទឹកស្អាតតាមបំពង់សំរាប់តំបន់សេវាកម្មនោះ ត្រឹមថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ ឬ
 - ប្រសិនបើបានដាក់របាយការណ៍សិក្សាសមិទ្ធិលទ្ធភាពទៅដល់ក្រសួងហើយ មិនទាន់ទទួលបានប្រកាស២០ថ្ងៃដែលកំណត់ថ្លៃទឹកពីក្រសួងក្នុងតំបន់សេវាកម្មនោះ ត្រឹមថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ ។
៣. អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ ប្តេជ្ញាសាងសង់ ឬកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ទៅកំរិតមួយដែលអាចផលិតទឹកស្អាតមានគុណភាព ដោយអនុលោមទៅតាមតម្រូវការរបស់ក្រសួងដើម្បីទទួលបានប្រកាសអនុញ្ញាត។
៤. អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ ប្តេជ្ញាស្នើសុំប្រកាសអនុញ្ញាតរយៈពេល ២០ឆ្នាំពីក្រសួង
៥. តំបន់សេវាកម្ម ត្រូវមានចំនួនគ្រួសារយ៉ាងតិច ១.០០០គ្រួសារ និងមិនលើស ១០.០០០គ្រួសារក្នុងតំបន់សេវាកម្មដែលសុំជំនួយ។
៦. អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ ត្រូវបង្ហាញពីបទពិសោធន៍អាជីវកម្មយ៉ាងតិចមួយក្នុងចំនុចខាងក្រោម៖
 - មានបទពិសោធន៍ជាម្ចាស់អាជីវកម្មផ្តល់សេវាទឹកយ៉ាងតិចមួយឆ្នាំ ឬ
 - មានបទពិសោធន៍យ៉ាងតិចពីរឆ្នាំបំរើការក្នុងអាជីវកម្មផ្តល់សេវាទឹក ឬអាជីវកម្មផ្សេងក្រៅពីវិស័យទឹក (មិនរាប់បញ្ចូលការលក់ដូរតិចតួច) ឬ

- អាចបង្ហាញលិខិតគាំទ្រពីញាតិមិត្តដែលជាម្ចាស់ ឬមានបទពិសោធន៍ក្នុងអាជីវកម្មទឹកយ៉ាងតិចមួយឆ្នាំ។

៧. អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ ត្រូវបង្ហាញពីបទពិសោធន៍ផ្នែកបច្ចេកទេសយ៉ាងតិចមួយក្នុងចំណោមចំណុចខាងក្រោម៖

- មានបទពិសោធន៍ជាម្ចាស់ក្នុងការធ្វើអាជីវកម្មផ្គត់ផ្គង់សេវាទឹក
- មានបុគ្គលិកដែលមានបទពិសោធន៍ក្នុងវិស័យទឹក
- មានគម្រោងបណ្តុះបណ្តាលអភិវឌ្ឍជំនាញបច្ចេកទេសរបស់ខ្លួន និងបុគ្គលិក។

៨. អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់ត្រូវមានការសហការ និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់ទឹក

៩. ប្រភពទឹកអាចផ្គត់ផ្គង់ពេញមួយឆ្នាំទៅកាន់គ្រប់គ្រួសារក្នុងតំបន់សេវាកម្ម។ ករណីប្រភពទឹកមិនអាចផ្គត់ផ្គង់ទឹកពេញមួយឆ្នាំ អ្នកផ្តល់សេវាទឹកស្អាតត្រូវបង្ហាញពីដំណោះស្រាយចំពោះបញ្ហានេះ។ គម្រោងដែលប្រើប្រាស់ទឹកក្រោមដីជាប្រភពទឹក មិនត្រូវតាមលក្ខខណ្ឌចូលរួមក្នុងជំនួយនេះទេ។

១០. តំបន់ដែលស្នើសុំទាំងឡាយណា ដែលមានបណ្តាញទុយោទឹកស្អាតគ្របដណ្តប់យ៉ាងហោចណាស់៨០%នៃគ្រួសារសរុប គឺមិនត្រូវលក្ខខណ្ឌចូលរួមទេ។

ចំណាំ:

- អាជីវករដែលមានអាជ្ញាបណ្ណនៅទីតាំងផ្សេងក៏អាចដាក់ពាក្យស្នើសុំជំនួយបានដែរ អោយតែទីតាំងដែលស្នើសុំជំនួយមិនទាន់មានអាជ្ញាបណ្ណ ហើយត្រូវលក្ខខណ្ឌដូចខាងលើ។
- រាល់អំណះអំណាងលើលក្ខខណ្ឌខាងលើនឹងត្រូវពិនិត្យផ្ទៀងផ្ទាត់ក្នុងពេលសិក្សាសមិទ្ធិលទ្ធភាព និងក្នុងពេលវាយតម្លៃពីភាពស្របច្បាប់របស់អ្នកផ្តល់សេវាទឹកស្អាតតាមបំពង់។

៥.២ មូលដ្ឋានសំរាប់ការផ្តល់ជំនួយ

ខាងក្រោមគឺជាមូលដ្ឋានក្នុងការគណនាជំនួយរបស់៣៖

១. ប្រសិនមិនមានជំនួយ រយៈពេលនៃការសងត្រឡប់របស់ការវិនិយោគក្នុងទីតាំងដែលស្នើសុំគឺលើស៧ឆ្នាំ។ 3i នឹងផ្តល់ជំនួយដើម្បីទាញរយៈពេលនៃការសងត្រឡប់អោយស្មើ៧ឆ្នាំ។
២. ទំហំជំនួយដែល 3i ផ្តល់ មិនលើសពី ៦៥ ដុល្លារ ក្នុងមួយគ្រួសារ ។
៣. អត្រាសមាមាត្រនៃជំនួយរបស់ 3i ធៀបនឹងទុនវិនិយោគសរុបមិនឲ្យលើសពី ៦០%។
៤. 3i នឹងផ្តល់ជំនួយសំរាប់ការតភ្ជាប់បណ្តាញទៅដល់ភូមិណាមិនទាន់មានបណ្តាញបំពង់ទឹកនៅថ្ងៃដែលចុះហត្ថលេខាភិច្ចសន្យាជាមួយ3i។ ជំនួយសំរាប់ការតភ្ជាប់បណ្តាញ គឺ៣៣ដុល្លារអូស្ត្រាលីក្នុងមួយតំណសំរាប់គ្រួសារដែលមានបណ្តាញក្រីក្រ និង១០០ដុល្លារអូស្ត្រាលីក្នុងមួយតំណសំរាប់សាលារៀន និងមន្ទីរពេទ្យ។

៦. កាលបរិច្ឆេទសំខាន់ៗ

ដំណើរការបំពេញពាក្យស្នើសុំជំនួយ ការវាយតម្លៃ និងការអនុម័ត នឹងស្របតាមពេលវេលាដូចខាងក្រោម៖

សកម្មភាព	កាលបរិច្ឆេទ
ប្រកាសបើកការសំដែងចំណាប់អារម្មណ៍ ប្រជុំសង្ខេបស្តីពីដំណើរការជ្រើសរើស និងផ្តល់ជំនួយ ថ្ងៃផុតកំណត់ក្នុងការដាក់ពាក្យស្នើសុំជំនួយ	២២ មិថុនា ២០១៨ ១១ កក្កដា ២០១៨ ម៉ោង០៩ព្រឹក នៅ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បន្ទាយមានជ័យ ២៣ កក្កដា ២០១៨
វាយតម្លៃលើពាក្យស្នើសុំជំនួយ សិក្សាសមិទ្ធិលទ្ធភាពលើកដំបូង ការផ្តល់ជូនការប៉ាន់ស្មានជំនួយជាបឋម សិក្សាសមិទ្ធិលទ្ធភាពលម្អិត និងផែនការបច្ចេកទេសផ្សេងៗ	រយៈពេល៣ខែ បន្ទាប់ពីទទួលបាន ព័ត៌មានដែលត្រូវការទាំងអស់
របាយការណ៍ជាអនុសាសន៍ពី 3i ការដាក់លិខិតស្នើសុំជំនួយវិនិយោគពីអ្នកផ្តល់សេវាទឹកស្អាត និង របាយការណ៍ជាអនុសាសន៍ពី 3i ជូនគណៈកម្មាធិការត្រួតពិនិត្យ ជំនួយ	រយៈពេល១អាទិត្យបន្ទាប់ពីបញ្ចប់ការ សិក្សាសមិទ្ធិលទ្ធភាពលម្អិត រយៈពេល២ថ្ងៃ បន្ទាប់ពីទទួលបាន ឯកសារទាំងអស់
គណៈកម្មាធិការត្រួតពិនិត្យជំនួយ ឬរដ្ឋាភិបាលអូស្ត្រាលី ធ្វើការ សំរេចលើកចុងក្រោយទៅលើការអនុម័តផ្តល់ជំនួយ	រយៈពេល៣ទៅ៤អាទិត្យ បន្ទាប់ពី ទទួលបានឯកសារ
ការប្រកាសអំពីការផ្តល់ជំនួយទៅអ្នកផ្តល់សេវាទឹកស្អាតតាម បំពង់	មួយអាទិត្យក្រោយពីមានការសំរេច លើកចុងក្រោយពីគណៈកម្មាធិការ ត្រួតពិនិត្យជំនួយ ឬរដ្ឋាភិបា លអូស្ត្រាលី
ការចរចាភិក្ខុសន្យាផ្អែកលើលទ្ធផលជាមួយអ្នកផ្តល់សេវាទឹក ស្អាត និងការចុះកិច្ចសន្យា។	អាស្រ័យទៅលើរយៈពេលនៃការ ចរចា។ ជាទូទៅចំណាយពេលមួយ ខែ ដើម្បីភាគីទាំងសងខាងចុះកិច្ចស ន្យា។

៧. វិធីក្នុងការដាក់ពាក្យស្នើសុំ

ពាក្យស្នើសុំជំនួយអាចបំពេញជាភាសាខ្មែរ ឬភាសាអង់គ្លេស និងដាក់ជូនជាច្បាប់រឹង ឬជាឯកសារទន់។



ពាក្យស្នើសុំជំនួយដែលបំពេញរួចត្រូវដាក់ជូនមក 3i អោយបានត្រឹម **ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨** តាមអាស័យដ្ឋានដូចខាងក្រោម៖

អាស័យដ្ឋាន៖ អាគារ PPCB (ជាន់ទី៣ បន្ទប់ ៣០៥), លេខ ២១៧-២១៩, មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា ឬ

អ៊ីម៉ែល៖ info@3icambodia.org

លោកអ្នកអាចទទួលយកពាក្យស្នើសុំជំនួយ បានតាមរយៈគេហទំព័រ <http://3icambodia.org/current-opportunities-khmer/?lang=kh> ឬអាចទទួលយកបាននៅការិយាល័យ 3i តាមអាស័យដ្ឋានខាងលើ។

៨. ទំនាក់ទំនង

រាល់សំនួរដែលទាក់ទងនឹងដំណើរការជ្រើសរើស និងការផ្តល់ជំនួយអាចទាក់ទងមកកាន់លេខ ០៨១ ២២២៧០៧ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។

រាល់សំនួរ និងចម្លើយពាក់ព័ន្ធនឹងដំណើរការជ្រើសរើស និងផ្តល់ជំនួយ នឹងផ្សាយលើគេហទំព័ររបស់ 3i ។